



# Rolls-Royce Motor Cars សេចក្តីប្រកាសព័ត៌មាន

រថយន្ត Rolls-Royce ក្នុងឆ្នាំ ២០១៧៖ ឆ្នាំនៃរថយន្តផលិតច្នៃពិសេសបែប Bespoke

ទីក្រុង Goodwood ថ្ងៃសុក្រ ទី ១២ ខែមករា ឆ្នាំ ២០១៨

ផ្នែករថយន្តកែច្នៃពិសេសបែប Bespoke របស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ប្រមូលផ្តុំទៅដោយអ្នករចនាម៉ូតូ វិស្វករ និងវិចិត្រករ ដែលអាចជួយសម្រេចឲ្យបានតាមចក្ខុវិស័យដ៏មហិច្ឆិតា និងជាលក្ខណៈបុគ្គលរបស់អតិថិជនដ៏មានឥទ្ធិពល និងយល់ដឹងខ្ពស់ របស់ម៉ាកយីហោរថយន្ត Rolls-Royce នេះ។

ថ្ងៃនេះ សឹងតែគ្រប់រថយន្តទាំងអស់ដែលផលិតចេញពីរោងចក្រ Home of Rolls-Royce នៅទីក្រុង Goodwood ចក្រពភពអង់គ្លេស គឺជារថយន្តផលិតច្នៃពិសេសបែប Bespoke។ ឆ្នាំ ២០១៧ គឺជាឆ្នាំដែលរថយន្ត Rolls-Royce បានអភិវឌ្ឍការកែច្នៃបែប Bespoke ឲ្យរីកចម្រើនមួយកម្រិតទៀត ដែលជាលទ្ធផល ធ្វើឲ្យឆ្នាំ ២០១៧ ជាឆ្នាំដែលទទួលបានសមិទ្ធផលច្រើនបំផុតផងដែរ សម្រាប់ផ្នែក Bespoke ក្នុងប្រវត្តិសាស្ត្រ ១១៤ ឆ្នាំរបស់ម៉ាកយីហោរថយន្ត Rolls-Royce។ ខាងក្រោមនេះ គឺជាការបង្ហាញសង្ខេបអំពីរថយន្តដែលមានការរចនាម៉ូតូ និងវិចិត្រកម្មបែប Bespoke ប្រណីតបំផុត ដែលផលិតរួចរាល់ក្នុងរយៈកាលជ៉ាង ១២ ខែមកនេះ។

## រថយន្ត Sweptail

រថយន្ត Rolls-Royce 'Sweptail' គឺជាការសម្រេចបានតាមសេចក្តីសុំរបស់អតិថិជនម្នាក់ដែលចង់បានរថយន្តដែលច្នៃប្រៀបដូចការធ្វើនាវា។ រថយន្ត 'Sweptail' នេះត្រូវបានបង្ហាញនៅក្នុងឆ្នាំ ២០១៧ តំណាងឲ្យភាពប្រណីតពិតៗ ដែលធ្វើឲ្យការកែច្នៃបែប Bespoke យកលំនាំតាមការសាងសង់នាវា មានការអភិវឌ្ឍន៍មួយកម្រិតទៀត។ រថយន្ត 'Sweptail' នេះ គឺជាសមិទ្ធផលកើតចេញពីការសហការរវាងអតិថិជន និងវិចិត្រករ ហើយរចនាបថនៃរថយន្តនេះជាសក្ខីកម្មបង្ហាញឲ្យឃើញថា ម៉ាកយីហោនេះ គឺជារថយន្តដែលផលិតដូចការ ផលិតនាវាឈានមុខគេនៅក្នុងពិភពលោក ហើយក៏សបញ្ជាក់ឲ្យឃើញពីភាពកំពូលរបស់ខ្លួនខាងផលិតរថយន្តតាមការកែច្នៃបែប Bespoke ផងដែរ។ រថយន្តដែលប្រៀបបាននឹងការកាត់ដេរសម្លៀកបំពាក់ប្រណីតនេះ គឺអនុវត្តតាមវិធីសាស្ត្រនៃការផលិតរថយន្ត Rolls-Royce នាទសវត្ស ១៩២០ និង ១៩៣០។ ចក្ខុវិស័យរបស់អតិថិជនគឺចង់បានរថយន្តទ្វារពីរសាងសង់បែបនាវា ដែលមានបំពាក់ដំបូលកញ្ចក់។ លទ្ធផលដែលទទួលបានគឺស្នាដៃដ៏ទាន់សម័យ។

ប៉ាណា ដែលត្រូវបានផលិតចេញពីអាណុយមីញ៉ូមរឹង បង្ហាញឲ្យឃើញនូវភាព ពិសេសប្លែកៗ រូបរាងពីចំហៀងរបស់រថយន្ត 'Sweptail' បង្ហាញឲ្យឃើញថាជាតួអង្គដ៏អស្ចារ្យ ខណៈដែលផ្នែកខាងក្រោយ គឺយកលំនាំតាមនាវាប្រណាំងរបស់ពិភពលោក ដែលរថយន្តនេះបានបង្កើតនូវទស្សនាទានដ៏ទាំងស្រុងសម្រាប់រថយន្តស្តុំទ្វារពីររបស់ Rolls-Royce។ ផ្នែកខាងក្រោយដ៏ស្រស់ឆើតឆាយ និងពិសេសប្លែក ជាមួយនឹងស្លាកលេខចុះបញ្ជីលេខ ០៨ ដែលត្រូវបានផលិតចេញពីគ្រាប់អាណុយមីញ៉ូម និងត្រូវបានប៉ូលដោយដៃរហូតដល់ដីដូចកញ្ចក់។

រថយន្ត 'Sweptail' គឺជារថយន្ត Bespoke ដែលមានលក្ខណៈបុគ្គល និងមានតែមួយគ្នានីតិ។



**រថយន្ត New Phantom និង វិចិត្រសាល - ជាវិចិត្រសាលលើរថយន្ត**

រថយន្ត New Rolls-Royce Phantom សើរថ្មីត្រូវបានបង្ហាញខ្លួនជាសាធារណៈកាលពីឆ្នាំ ២០១៧ ដោយទទួលបានការកោតសរសើរទូទាំងសកលលោក។ ចំណុចស្នូលនៃសម្រស់រចនាបថរបស់រថយន្តនេះគឺ "វិចិត្រសាល" ដែលជាផ្ទាំងតាប្លូ និងផ្ទាំងបញ្ជា ដ៏ទំនើបទាន់សម័យ និងប្រណាំងបែបថ្មី។

ផ្ទាំងកញ្ចក់ត្រូវបានតំឡើងនៅលើផ្ទៃតាប្លូ ដែលផ្តល់ឱកាសឲ្យមានការបញ្ចូលនូវស្នាដៃសិល្បៈនៅលើរថយន្តរបស់លោកអ្នក។ "វិចិត្រសាល" គឺជាការបង្កើតថ្មី ដែលធ្វើឲ្យចក្ខុវិស័យ និងទឹកដៃកំពូលក្នុងការប្រើប្រាស់វត្ថុធាតុដើម ដោយរថយន្ត Rolls-Royce រឹតតែមិនអាចប្រៀបបានថែមទៀត។

**រថយន្ត Dawn និង Wraith នៅ Porto Cervo**

រថយន្តពិសេសប្លែកចំនួនពីរគ្រឿង ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ សម្រាប់ស្នូឌីយោរដូវក្តៅរបស់ Rolls-Royce នៅ Porto Cervo នៃទីក្រុង Sardinia។ រថយន្ត Dawn ទ្វារពីរដែលផលិតបែប Bespoke និងរថយន្ត Wraith Black Badge ត្រូវបានកុម្ម័ងជាពិសេសដើម្បីបង្ហាញពីសារសំខាន់នៃកោះដ៏ស្រស់បំព្រងមួយនេះ។

រថយន្ត Dawn ប្រើប្រាស់រចនាបថបែបសមុទ្រ ដែលធ្វើឲ្យនឹកឃើញដល់ការស្នាក់នៅលំហែក្នុងតំបន់ឆ្នេរមេឌីទែរ៉ានេមួយនេះ។ រូបសញ្ញា Porto Cervo ដែលមានបញ្ចុះត្បូងខៀវពិតៗ និងគង់ខ្យង ត្រូវបានដាំនៅលើតាប្លូមុខរបស់រថយន្តនេះ។ ពណ៌ខៀវទឹកសមុទ្រ លាយជាមួយនឹងពណ៌សនៅលើគ្រង់ចតភ័រ៉ាន់ និងកម្រាលបាត ជួយបំពេញបន្ថែមសម្រស់ដល់ផ្ទាំងឈើម៉ែសាក់នៅក្នុងរថយន្ត។

រថយន្ត Porto Cervo Wraith វិញ យកលំនាំតាមសម្រស់ពេលរាត្រីរបស់ទីក្រុង សាឌីនា (Sardinia)។ ផ្ទៃខាងក្រៅដែលមានពណ៌ពេជ្រខ្មៅ ត្រូវបានធ្វើឲ្យផ្ទុះភ្លឺថ្លាតាមរយៈការប្រប្រាស់ថ្នាំបែបរលោង និងឃ្លឹក ខណៈដែលដៃទ្វារខាងក្នុងដែលប្រើប្រាស់ស្បែកដេរពណ៌ខ្មៅ គឺជាលក្ខណៈសម្គាល់បែបងងឹត និងស្មុគស្មាញរបស់ម៉ូដែល Wraith Black Badge នៅក្រោមស្បែកត្រី។

**រថយន្ត "Spirit of Calligraphy" Ghost**

រថយន្ត "Spirit of Calligraphy" Ghost ដែលកុម្ម័ងតែមួយគ្រឿងយ៉ាងពិសេសនេះត្រូវបានបង្ហាញនៅក្នុងទីក្រុងខូបៃ កាលពីឆ្នាំ ២០១៧ ដែលការរចនាត្រូវបានយកលំនាំតាមស្នាដៃសិល្បៈបុរាណ នៃអក្សរអារ៉ាប់។ ពាក្យពេចន៍នានាត្រូវបានចាក់ពុម្ពចេញជារាងផ្សេងៗ ដែលបង្កើតបានជាទឹកដៃប្លែកដែលអក្សរ និងរូបភាពបង្កើតចេញជារូបតែមួយ។ ពាក្យមួយឃ្លារបស់លោក Sir Henry Royce ដែលនិយាយថា៖ "យកអ្វីដែលល្អបំផុតនិងមានស្រាប់ ហើយធ្វើឲ្យកាន់តែល្អជាងមុន។ ប្រសិនបើមិនមានទេ ត្រូវរចនាឡើង ដែលពាក្យនេះជាភាសាអារ៉ាប់ត្រូវបានសរសេរចេញជាទេវវរុបហោះហើររបស់រថយន្ត Rolls-Royce។ រូបអក្សរពណ៌ទឹកប្រាក់នេះ ត្រូវបានបង្កើតដោយវិចិត្រករដ៏ល្បីល្បាញឈ្មោះថា Khaled Al Saai ដែល ត្រូវបានបញ្ចុះនៅចំកណ្តាលផ្ទាំងតាប្លូ និងត្រូវបានបាក់ជិននៅចំកណ្តាលពួកខាងក្រោយ រួមផ្សំនឹងស្បែកពណ៌ស លាយខ្មៅ និងមានពណ៌ខៀវទឹកសមុទ្រថែមទៀត។

**រថយន្ត 'Elegance'**

រថយន្ត Ghost 'Elegance' នេះ ត្រូវបានកុម្ម័ងសម្រាប់អ្នកប្រមូលវត្ថុម្នាក់ ដែលរថយន្តនេះបានអភិវឌ្ឍផ្នែក Bespoke ឲ្យឈានខ្ពស់មួយកម្រិតទៀត ដោយក្លាយជារថយន្តដំបូងគេដែលប្រើប្រាស់ថ្នាំលាយជាមួយគ្រាប់ពេជ្រ។ ថ្នាំនេះត្រូវបានដាក់ឈ្មោះថា "ហ្វូងតារាពេជ្រ" ទឹកថ្នាំដ៏ពិសេសប្លែកនេះមានលាយគ្រាប់ពេជ្រចំនួន



១០០០ គ្រាប់ ដែលត្រូវបានកិនឲ្យក្លាយជាម្សៅយ៉ាងម៉ដ្ឋ ដែលធ្វើឲ្យផ្ទៃខាងក្រៅមានពន្លឺភ្លឺផ្អែកគ្មានគូប្រៀប។ ផ្ទៃសងខាងរថយន្តត្រូវបានរំលេចបន្ថែមដោយគំនូសឆ្លុះភ្លោះពណ៌ក្រហម និងខ្មៅ ដែលឆ្លុះនឹងផ្ទៃខាងក្នុង ដែលបំពាក់ដោយស្បែកពណ៌ខ្មៅ និងផ្ទៃរំលេចពណ៌ក្រហម ដែលផ្ទៃពណ៌នេះបន្តមាននៅលើផ្ទៃទ្វារ និងឆ្លុះពួក។ បន្ទះឈើ Tudor Oak យ៉ាងរលោងនៅលើផ្ទៃតាម្លូ ត្រូវបានធ្វើឲ្យកាន់តែលេចធ្លោថែមទៀតតាមរយៈ ផ្ទៃទោលពណ៌ក្រហមនៅចំពីលើផ្ទាំងតាម្លូ និងបញ្ចប់ដោយនាឡិកាបែប Bespoke នៅលើនោះ។

**រថយន្ត 'Dawn in Fuxia'**

នៅក្នុងឆ្នាំ ២០១៧ អ្នកប្រមូលវត្ថុជនជាតិអាមេរិក លោក Michael Fux បានទទួលរថយន្តបែប Bespoke ទី ៩០ របស់ខ្លួនពី Rolls-Royce។ បន្ទាប់ពីលោកបានទៅទស្សនកិច្ចនៅឆ្នេរ Pebble Beach នៅឆ្នាំ ២០១៦ ដែលទីនោះ លោកបានប្រមូលសំណុំគ្របកម្ពុជា fuchsia លោកក៏បានឲ្យក្រុមការងារ Bespoke នៅ Goodwood ផ្ទៃរថយន្ត Dawn មួយគ្រឿងជាមួយនឹងពណ៌ថ្មីដែលទាក់ភ្នែក។ ជាលទ្ធផល រថយន្តនេះត្រូវបានបង្ហាញនៅឯកម្មវិធីប្រមូលផ្តុំរថយន្ត Quail ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយរថយន្ត "Dawn in Fuxia" គឺជារថយន្តដែលមានពណ៌ពិសេសមួយទៀត ក្នុងចំណោមសំណុំពណ៌ពិសេសៗរបស់រថយន្ត Rolls-Royce ហើយពណ៌នេះ ទុកប្រើប្រាស់ផ្តាច់មុខសម្រាប់តែលោក Fux ប៉ុណ្ណោះ។ ការកុម្ម័ងលើកនេះ គឺជារថយន្ត Dawn ទីពីររបស់លោក ហើយ បន្ទាប់ពីទទួលបានរថយន្ត Dawn ដំបូងដែលមានតែមួយគ្រឿង ឈ្មោះថា "Fux Blue" កាលពីឆ្នាំ ២០១៦។ ដើម្បីធ្វើឲ្យនឹកឃើញដល់រថយន្តទីមួយ ផ្ទៃក្នុងរបស់ "Dawn in Fuxia" ត្រូវបានបំពាក់ដោយស្បែកពណ៌សយ៉ាងស្រស់ស្អាត។

**រថយន្ត 'Dawn B50' សម្រាប់សណ្ឋាគារ Hotel Byblos**

ដើម្បីជាការរំលឹកខ្លួន ៥០ ឆ្នាំនៃសណ្ឋាគារ Hotel Byblos នៅ Saint-Tropez កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានបង្ហាញម៉ូដែល "Dawn B50" ជារថយន្តមានការផ្ទៃបែប Bespoke យ៉ាងពិសេស និងមានតែមួយគ្រឿង ដោយយកលំនាំតាមអាកាសធាតុកក់ក្តៅ និងភាពរស់រវើករបស់ឆ្នេរ Côte d'Azur ។ រថយន្ត Dawn B50 នេះត្រូវបានកុម្ម័ងដោយសណ្ឋាគារ Hotel Byblos ក្នុងនាមជារថយន្ត "ពេជ្ររបស់ Saint-Tropez" ហើយផ្ទៃខាងក្រៅមានពណ៌លាយគ្នា។ ការច្របាច់ពណ៌បញ្ចូលគ្នាយ៉ាងភ្លឺស្រស់ស្អាតនេះត្រូវបានបង្កើតឡើងផ្តាច់មុខដើម្បីអបអរដល់ខ្លួនរបស់សណ្ឋាគារនេះ ជាមួយនឹងបន្ទះឈ្មោះជាប់ទ្វារបែប Bespoke និងឆ្លុះភ្លឺដែលគូសថ្នាំដោយដៃយ៉ាងចំណាននៅលើផ្ទៃទាំងសងខាងរបស់រថយន្តដោយមានរូបសញ្ញា 'B50' ថែមទៀត។ ផ្ទៃខាងក្នុងយ៉ាងប្រណីតគឺយកលំនាំតាមពន្លឺព្រះអាទិត្យនៃឆ្នេរសមុទ្រមេឌីទែរ៉ាណេ ជាមួយនឹងពណ៌ទឹកក្រូចដែលរំលេចលើផ្ទៃតាម្លូ និងនៅតាមផ្ទៃពួក និងកម្រាលរថយន្តថែមទៀត។

**ការរំលឹកដល់រថយន្ត Silver Dawn ដ៏ពិសេស**

រថយន្ត Silver Dawn ឆ្នាំ ១៩៥២ ដឹកប្រមូលគ្រឿងដែលស្ថិតក្នុងចំណោមរថយន្តចំនួនតិចគ្រឿងប៉ុណ្ណោះ ដែលបានផលិត ត្រូវបានដាក់តាំងបង្ហាញយ៉ាងសង្ហារម្មាននៅឯរោងចក្ររបស់រថយន្ត Rolls-Royce។ រថយន្តនោះត្រូវបានលក់ថ្មីទៅឲ្យអតិថិជននៅប្រទេសកាណាដា ហើយនៅឆ្នាំ ២០១៧ មានការកុម្ម័ងរថយន្ត Dawn ថ្មី ពីអតិថិជននៅប្រទេសកាណាដាដដែល ហើយរថយន្តនេះ គឺបានរំលឹកដល់រថយន្តដ៏ពិសេសក្នុងខ្លួន ៦៥ ឆ្នាំរបស់ខ្លួន។

រថយន្ត Dawn សើរីថ្មីនេះ មានផ្ទៃពណ៌លាយគ្នា គឺពេជ្រខៀវ និងទឹកប្រាក់ ហើយដែលយកលំនាំតាមផ្ទៃពណ៌សឹងតែដូចគ្នាជាមួយនឹងរថយន្តសើរីឆ្នាំ ១៩៥២ ព្រមជាមួយនឹងឆ្លុះភ្លឺបាញ់ថ្នាំបែប Bespoke ដែល ធ្វើជាលក្ខណៈដាច់ពីគ្នាលើកដំបូងសម្រាប់រថយន្ត Rolls-Royce។ នៅផ្ទៃខាងក្នុងរថយន្ត ស្បែកពណ៌ប្រផេះលាយខៀវត្រូវបានប្រើរួមគ្នាព្រមជាមួយនឹងបន្ទះឈើ Crossbanded Walnut Burr ដែលផលិតឡើងសឹងតែដូច



ទៅនឹងរថយន្តដើមទាំងស្រុង។ គ្រឿងបំពាក់បង្ហើយរួមមាននាឡិកាបែប Bespoke ជាមួយនឹងការឆ្លាក់លេខ "១៩៥២" និងការឆ្លាក់ទេវរូប Spirit of Ecstasy លើបន្ទះឈើ។

### សំណុំរថយន្តសម្រាប់ប្រទេសកូរ៉េខាងត្បូង

សំណុំរថយន្ត Bespoke សម្រាប់កូរ៉េ ត្រូវបានបង្ហាញនៅឯស្ថានទូតចក្រភពអង់គ្លេសនៅក្នុងទីក្រុងសេអូល ដើម្បីបង្ហាញពីកេរ្តិ៍ឈ្មោះស្រស់ស្អាតរបស់ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងភាពទាន់សម័យនាពេលបច្ចុប្បន្ន។ រថយន្ត Ghost Seoul Edition ឆ្លុះបញ្ចាំងនូវពណ៌ ដែលមាននៅលើទង់ជាតិ Taegukgi របស់ប្រទេសកូរ៉េខាងត្បូង ព្រមជាមួយនឹងពណ៌ស្លឹក និងឆ្នូតស្លឹកខ្លោង ដែលមានពណ៌ខៀវ និងក្រហម ព្រមជាមួយនឹងរូបបែប Bespoke គូសដោយដៃ ដែលជាគំនូរស៊ីឡូអ៊ីតរបស់អគារនិមិត្តរូប Namsan នៃទីក្រុងសេអូល។ សម្រាប់ផ្ទៃខាងក្នុង ស្បែកពណ៌ខ្មៅ ត្រូវបានបំពេញសម្រស់បន្ថែមដោយឆ្លុះជាមួយនឹងថ្ម និងឆ្នូតពួក ដែលមានពណ៌ស ខៀវ និងក្រហម។

ចំណែករថយន្ត Wraith Busan Edition ត្រូវបានយកលំនាំតាមពណ៌ទីក្រុងតំបន់ឆ្នេរមួយនេះ ជាមួយនឹងផ្ទៃខាងក្រៅមានពីរពណ៌លាយគ្នា គឺពណ៌ខៀវ និងទឹកប្រាក់ ដែលធ្វើឲ្យនឹកឃើញដល់ពន្លឺព្រលាវនៃសមុទ្រដែលព័ទ្ធជុំវិញ។ រូបនៅផ្នែកខាងក្រោយយកលំនាំតាមការងារធ្វើទ្វារប្រណីត 'hanok' បែបប្រពៃណីរបស់កូរ៉េ ហើយក៏មានបំពាក់ដូចគ្នានៅផ្ទៃខាងក្នុងរថយន្ត គឺនៅតាមតាម។ ដោយយកលំនាំតាមផ្ទៃមេឃពេលព្រលប់នៅតាមជ្រលងភ្នំដែលនៅជិតទីក្រុងនោះ ឆ្នូតស្លឹកខ្លោង ដែលមានពណ៌ផ្កាឈូកស្លឹក បានទាញចំណាប់អារម្មណ៍ទៅលើផ្ទៃត្រឹមស្នាដៃ រថយន្តនេះ។ ពណ៌នេះ ក៏មានប្រើនៅលើថ្មពួក ផ្ទាំងឧបករណ៍បញ្ជា និង ខ្នើយ 'RR' នៅផ្ទៃខាងក្នុងផងដែរ ដែលបំពាក់ស្បែកពណ៌ប្រផេះ និងពណ៌ខៀវលាយគ្នា។

-ចប់-

### សម្រាប់ព័ត៌មានបន្ថែម៖

លោកអ្នកអាចទទួលបាននូវសេចក្តីប្រកាសព័ត៌មាន និងឯកសារសារព័ត៌មាន ក៏ដូចជារូបភាព និងវីដេអូ ដែលមានគុណភាពច្បាស់ នៅលើគេហទំព័រព័ត៌មានរបស់ក្រុមហ៊ុន គឺ [PressClub](#)។ លោកអ្នកក៏អាចទាក់ទងមកក្រុមការងារទំនាក់ទំនងរបស់ក្រុមហ៊ុន Rolls-Royce Motor Cars នៅលើគេហទំព័រ [Twitter](#) និង [Instagram](#) ។

### ទំនាក់ទំនងសារព័ត៌មាន

#### ក្រុង Goodwood

- នាយកផ្នែកទំនាក់ទំនងសកល  
Richard Carter +44 (0) 1243 384060 [richard.carter@rolls-roycemotorcars.com](mailto:richard.carter@rolls-roycemotorcars.com)
- មន្ត្រីផ្នែកទំនាក់ទំនងសកលសម្រាប់ក្រុមហ៊ុន  
Andrew Ball +44 (0) 1243 384064 [andrew.ball@rolls-roycemotorcars.com](mailto:andrew.ball@rolls-roycemotorcars.com)
- មន្ត្រីផ្នែកទំនាក់ទំនងសកលសម្រាប់ផលិតផល  
Andrew Boyle +44 (0) 1243 384062 [andrew.boyle@rolls-roycemotorcars.com](mailto:andrew.boyle@rolls-roycemotorcars.com)
- មន្ត្រីទំនាក់ទំនងសកលសម្រាប់របៀបរបបជីវិត  
Emma Rickett +44 (0) 1243 384061 [emma.rickett@rolls-roycemotorcars.com](mailto:emma.rickett@rolls-roycemotorcars.com)

### Rolls-Royce Motor Cars

The Drive, Westhampnett, Chichester, West Sussex PO18 0SH  
Telephone +44 (0)1243 384000  
[www.press.rolls-roycemotorcars.com](http://www.press.rolls-roycemotorcars.com)



### **តាមតំបន់**

- **អាស៊ីប៉ាស៊ីហ្វិក - ខាងជើង**  
Rosemary Mitchell +81 (0) 3 6259 8888 [rosemary.mitchell@rolls-roycemotorcars.com](mailto:rosemary.mitchell@rolls-roycemotorcars.com)
- **អាស៊ីប៉ាស៊ីហ្វិក - ខាងត្បូង**  
Hal Serudin +65 6838 9675 [hal.serudin@rolls-roycemotorcars.com](mailto:hal.serudin@rolls-roycemotorcars.com)
- **ចិន**  
Anna Xu + 86 1084558037 [anna.xu@rolls-roycemotorcars.com](mailto:anna.xu@rolls-roycemotorcars.com)
- **អឺរ៉ុប - ខាងកើត**  
Frank Tiemann +49 (0) 89 382 29581 [frank.tiemann@rolls-roycemotorcars.com](mailto:frank.tiemann@rolls-roycemotorcars.com)
- **អឺរ៉ុបខាងជើង និង Scandinavia**  
Ruth Hucklenbroich +49 (0) 89 382 60064 [ruth.hucklenbroich@rolls-roycemotorcars.com](mailto:ruth.hucklenbroich@rolls-roycemotorcars.com)
- **មជ្ឈិមបូព៌ា អាហ្វ្រិក និងឥណ្ឌា**  
Jamal Al Mawed +971 561717883 [jamal.almawed@rolls-roycemotorcars.com](mailto:jamal.almawed@rolls-roycemotorcars.com)
- **ទ្វីបអាមេរិក**  
Gerry Spahn +1 201 930 8308 [gerry.spahn@rolls-roycemotorcarsna.com](mailto:gerry.spahn@rolls-roycemotorcarsna.com)
- **ចក្រភពអង់គ្លេស និងអឺរ៉ុបប៉ែកខាងលិច**  
Matthew Jones +44 (0) 7815 245929 [matthew.jones@rolls-roycemotorcars.com](mailto:matthew.jones@rolls-roycemotorcars.com)

## **Rolls-Royce Motor Cars**

The Drive, Westhampnett, Chichester, West Sussex PO18 0SH  
Telephone +44 (0)1243 384000  
[www.press.rolls-roycemotorcars.com](http://www.press.rolls-roycemotorcars.com)